



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

លេខ: ០០៩ សហវ

**សារាចរណែនាំ**

**ស្តីពី**

**ការផ្តល់អាជ្ញាបណ្ណធានារ៉ាប់រងខ្នាតតូចបណ្តោះអាសន្ន**

អនុលោមតាមច្បាប់ស្តីពីការធានារ៉ាប់រង នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០៧០០/០២ ចុះថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០០០ និងអនុក្រឹត្យលេខ ១០៦ អនក្រ.បក ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០០១ ស្តីពីការធានារ៉ាប់រង។

សារាចរនេះត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលមានចំណូល ទាប ហើយត្រូវការសេវាធានារ៉ាប់រងខ្នាតតូច និងដោយយោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យសកម្មភាពធានារ៉ាប់រងខ្នាតតូចនៅក្នុងព្រះរាជាណាចក្រ កម្ពុជា។

សារាចរនេះ មានគោលបំណងកំណត់ពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងជាបណ្តោះអាសន្ន លើសកម្មភាពធានារ៉ាប់រងខ្នាតតូច ឱ្យមានរបៀបរៀបរយ និងស្របទៅតាមការវិវឌ្ឍនៃទីផ្សារធានារ៉ាប់រង ខ្នាតតូចនៅកម្ពុជា រហូតដល់បទប្បញ្ញត្តិស្តីពីការធានារ៉ាប់រងខ្នាតតូចចូលជាធរមាន។ នីតិវិធីនៃការ ផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងសកម្មភាពធានារ៉ាប់រងខ្នាតតូចមានចែង និងកំណត់ដូចខាងក្រោម៖

**១.- និយមន័យ**

- **ការធានារ៉ាប់រងខ្នាតតូច** សំដៅដល់ការផ្តល់កិច្ចសន្យាធានារ៉ាប់រងដល់ប្រជាពលរដ្ឋដែលមាន ចំណូលទាប ដែលក្នុងនោះអ្នកត្រូវបានធានារ៉ាប់រង ត្រូវបង់បុព្វលាភធានារ៉ាប់រងទៅឱ្យក្រុមហ៊ុនធានា- រ៉ាប់រងខ្នាតតូច ឬបង់ភាគទានទៅឱ្យប្រតិបត្តិករធានារ៉ាប់រងសុខភាពសហគមន៍ ហើយក្រុមហ៊ុនធានារ៉ាប់រង ឬ ប្រតិបត្តិករធានារ៉ាប់រងសុខភាពសហគមន៍ ត្រូវធ្វើសំណងដល់ការខូចខាត ការបាត់បង់ទ្រព្យសម្បត្តិ ដែលបង្កឡើងដោយហេតុការណ៍គ្រោះថ្នាក់ ឬធ្វើសំណងនៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងស្លាប់ រឬស ពិការ មានជម្ងឺ ឬ ក៏នៅពេលដែលបុគ្គលនោះឈានដល់ការកំណត់ណាមួយដែលភាគីទាំងពីរបាន ព្រមព្រៀងគ្នាដូចមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច។

- **កិច្ចសន្យាធានារ៉ាប់រងខ្នាតតូច** សំដៅដល់កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដែលធ្វើឡើងដោយក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ឬ ប្រតិបត្តិករធានារ៉ាប់រងសុខភាពសហគមន៍ និងអ្នកត្រូវបានធានារ៉ាប់រងដែលតាមរយៈនោះក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ឬ ប្រតិបត្តិករធានារ៉ាប់រងសុខភាពសហគមន៍ព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកវិញនូវការបង់បុព្វលាភធានារ៉ាប់រង ឬ បង់ភាគទាន ពីអ្នកដែលត្រូវបានធានារ៉ាប់រង។

- **ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច** សំដៅដល់ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលផ្តល់សេវាធានារ៉ាប់រងខ្នាតតូចចំពោះជនដែលមានចំណូលទាប ហើយជាទូទៅសេវានេះមានដែនកំណត់ និងផ្តល់សេវាក្នុងតម្លៃទាប។ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ត្រូវអនុវត្តតាមគោលការណ៍ធានារ៉ាប់រងដែលទទួលស្គាល់ជាទូទៅ។

- **ប្រតិបត្តិករធានារ៉ាប់រងសុខភាពសហគមន៍** សំដៅដល់ស្ថាប័នធានារ៉ាប់រងសុខភាពខ្នាតតូចមិនស្វែងរកប្រាក់ចំណេញ ដែលផ្តោតសំខាន់លើវិស័យមិនផ្លូវការ ដោយបង្កើតឡើងពីមូលនិធិសមធម៌ និងការប្រមូលភាគទានសំរាប់ធានាហានិភ័យ ហើយស្ថិតនៅក្រោមការគ្រប់គ្រងប្រកបដោយតម្លាភាព។ ប្រតិបត្តិករធានារ៉ាប់រងសុខភាពសហគមន៍ ធ្វើប្រតិបត្តិការដោយមិនបែងចែកភាគលាភនៅពេលមានអតិរេកឡើយ។ អតិរេកនេះ តម្រូវឱ្យធ្វើការវិនិយោគឡើងវិញដើម្បីធ្វើឱ្យប្រសើរនូវគម្រោងរបស់ខ្លួន និងដើម្បីបង្កើនផលប្រយោជន៍ និងផ្តល់សេវាដល់សមាជិកប្រកបដោយតុណ្ហភាព។

- **ម្ចាស់បណ្ណសន្យារ៉ាប់រង** សំដៅដល់អ្នកដែលចុះកិច្ចសន្យាជាមួយក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ឬ ប្រតិបត្តិករធានារ៉ាប់រងសុខភាពសហគមន៍ ហើយមានកាតព្វកិច្ចបង់បុព្វលាភ ឬ ភាគទាន។

- **អ្នកទទួលផល** សំដៅដល់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬ បុគ្គលដទៃទៀត ដែលមានសិទ្ធិទទួលផលប្រយោជន៍ដូចដែលបានចែងនៅក្នុងកិច្ចសន្យាធានារ៉ាប់រង។

**២.- ផលិតផលធានារ៉ាប់រងខ្នាតតូច**

ក- ផលិតផលធានារ៉ាប់រងខ្នាតតូចដែលក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចអាចលក់បាន មានដូចជា៖ ផលិតផលធានារ៉ាប់រងខ្នាតតូចទូទៅ និងផលិតផលធានារ៉ាប់រងខ្នាតតូចអាយុជីវិត។

ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ត្រូវស្នើសុំការសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុនពេលលក់ផលិតផលថ្មី។

ខ- ផលិតផលធានារ៉ាប់រងខ្នាតតូចដែលប្រតិបត្តិករធានារ៉ាប់រងសុខភាពសហគមន៍អាចលក់បាន គឺផលិតផលធានារ៉ាប់រងសុខភាពខ្នាតតូច។

កិច្ចសន្យាធានារ៉ាប់រងខ្នាតតូច គឺមានរយៈពេលអតិបរមា ១ (មួយ) ឆ្នាំ។

កិច្ចសន្យាធានារ៉ាប់រងខ្នាតតូចមួយ ត្រូវមានចំនួនទឹកប្រាក់អតិបរមាដែលត្រូវបានធានារ៉ាប់រងមិនលើសពី ២០.០០០.០០០ (ម្ភៃលាន) រៀល។

**៣.- លក្ខខណ្ឌនៃការផ្តល់អាជ្ញាបណ្ណធានារ៉ាប់រងខ្នាតតូចបណ្តោះអាសន្ន**

ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច និងប្រតិបត្តិការធានារ៉ាប់រងសុខភាពសហគមន៍ ត្រូវគោរពតាម លក្ខខណ្ឌទូទៅនៃច្បាប់ និងអនុក្រឹត្យស្តីពីធានារ៉ាប់រងដែលមានជាធរមាន និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ ទម្រង់បែបបទ និងលក្ខខណ្ឌតម្រូវផ្សេងទៀត ដែលដាក់ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក-ចំពោះក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ត្រូវស្នើសុំអាជ្ញាបណ្ណធានារ៉ាប់រងខ្នាតតូចបណ្តោះអាសន្ន ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុននឹងធ្វើសកម្មភាពធានារ៉ាប់រងខ្នាតតូចបណ្តោះអាសន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយអ្នកស្នើសុំអាជ្ញាបណ្ណត្រូវមានដើមទុនអប្បបរមាស្មើនឹងចំនួន ៦០០.០០០.០០០ (ប្រាំមួយរយលាន) រៀល ដែលក្នុងនោះរួមមាន៖

- ប្រាក់តម្កល់ធានាអាជីវកម្មចំនួន ២០០.០០០.០០០ (ពីររយលាន) រៀល រក្សាទុកក្នុងគណនី របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅធនាគារជាតិនៃកម្ពុជា រហូតដល់ពេលដែលក្រុមហ៊ុនបានបញ្ឈប់សកម្មភាពអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ប្រាក់កម្រិតសាធនភាពចំនួន ៤០០.០០០.០០០ (បួនរយលាន) រៀល រក្សាទុកក្នុងគណនីដោយឡែកនៅធនាគារពាណិជ្ជកម្មណាមួយ ឬ នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា។

ខ-ចំពោះប្រតិបត្តិការធានារ៉ាប់រងសុខភាពសហគមន៍ ត្រូវមានវិញ្ញាបនបត្រទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ចមុននឹងដាក់ពាក្យស្នើសុំអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រតិបត្តិការធានារ៉ាប់រងសុខភាពសហគមន៍ ត្រូវមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីអនុវត្តតំរូវការពាណិជ្ជកម្មយ៉ាងតិច។

**៤.- នីតិវិធីនៃការផ្តល់អាជ្ញាបណ្ណធានារ៉ាប់រងខ្នាតតូចបណ្តោះអាសន្ន**

ក.ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងបំពេញទម្រង់បែបបទ រួចធ្វើមកនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយត្រូវបង្ហាញព័ត៌មានដូចខាងក្រោម ÷

១. ព័ត៌មានអំពីក្រុមហ៊ុន (កំណត់នៅក្នុងពាក្យស្នើសុំអាជ្ញាបណ្ណធានារ៉ាប់រងខ្នាតតូចបណ្តោះអាសន្ន)
២. ផែនការអាជីវកម្មសំរាប់រយៈពេល ៥ ឆ្នាំ ដែលរួមមាន ÷
  - ប្រភេទ និងទំហំនៃសេវាធានារ៉ាប់រង និងការប៉ាន់ប្រមាណអំពីតម្រូវការធានារ៉ាប់រងបន្ត ដែលផ្តល់ចំពោះអតិថិជនផ្សេងទៀត សំរាប់ការគ្រប់គ្រងហានិភ័យការបង្ការការខូចខាតជាដើម
  - អតិថិជនដែលក្រុមហ៊ុនចង់បាន
  - ប្រភពធនធានហិរញ្ញវត្ថុដែលបានគ្រោងទុក
  - ការចំណាយសំរាប់ការអភិវឌ្ឍក្រុមហ៊ុន
  - ចំនួន និងប្រភេទបុគ្គលិក

- ចំនួនទីតាំងនៃការិយាល័យសាខា នៅក្នុងព្រះរាជាណាចក្រកម្ពុជា
- តារាងតុល្យការនិងរបាយការណ៍លទ្ធផលព្យាករណ៍សម្រាប់ការិយបរិច្ឆេទបន្ទាប់។

៣. គំរូបណ្ណសន្យារ៉ាប់រង (ប្រភេទផលិតផលដែលក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច និងប្រតិបត្តិការធានារ៉ាប់រងសុខភាពសហគមន៍ បានស្នើសុំលក់)។

៤. ឯកសារផ្សេងទៀតតាមការតម្រូវរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ខ. ចំពោះប្រតិបត្តិការធានារ៉ាប់រងសុខភាពសហគមន៍ ត្រូវបង្ហាញព័ត៌មានដូចខាងក្រោម ÷

១. វិញ្ញាបនបត្រទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ច។
២. លក្ខន្តិកៈគម្រោង (គម្រោងនីមួយៗត្រូវមានរយៈពេលយ៉ាងតិច ៣ ឆ្នាំ)។
៣. ប្រភពធនធានសម្រាប់អនុវត្តគម្រោង។
៤. ឯកសារផ្សេងទៀតតាមការតម្រូវរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

**៥.- លក្ខណៈវិនិច្ឆ័យសមស្រប**

នាយក និងអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ឬប្រតិបត្តិការធានារ៉ាប់រងសុខភាពសហគមន៍ ត្រូវមានលក្ខណៈសម្បត្តិសមរម្យ និងតុល្យវិធីសមស្រប ដូចមានចែងក្នុងប្រកាសលេខ ១៨៥ សហវ.ប្រក.ស្តីពីអភិបាលកិច្ចក្រុមហ៊ុនធានារ៉ាប់រង ចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០០៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច និងប្រតិបត្តិការធានារ៉ាប់រងសុខភាពសហគមន៍ ត្រូវស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីបុគ្គលដែលត្រូវបានតែងតាំង ឬបញ្ឈប់ជានាយក ឬ អ្នកគ្រប់គ្រងព្រមទាំងមូលហេតុផ្សេងៗក្នុងអំឡុងពេល ១០ (ដប់) ថ្ងៃ (ថ្ងៃធ្វើការ) មុនថ្ងៃដែលត្រូវផ្លាស់ប្តូរ។

**៦.- កំហិតលើដំណើរការវិវត្តន៍ធានារ៉ាប់រងខ្នាតតូច**

ការរក្សាទុកបុព្វលាភធានារ៉ាប់រងសម្រាប់ឆ្នាំប្រតិបត្តិការនីមួយៗរបស់ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច គឺមិនឱ្យលើសពី កម្រិត ៤ (បួន) ដងនៃដើមទុនរបស់ក្រុមហ៊ុន។

**៧.- សុពលភាពនៃអាជ្ញាបណ្ណធានារ៉ាប់រងខ្នាតតូចបណ្តោះអាសន្ន**

អាជ្ញាបណ្ណធានារ៉ាប់រងខ្នាតតូចបណ្តោះអាសន្ន មានសុពលភាពសម្រាប់រយៈពេល ០១ (មួយ) ឆ្នាំ គិតចាប់ពីថ្ងៃចេញអាជ្ញាបណ្ណ។ អ្នកទទួលអាជ្ញាបណ្ណបណ្តោះអាសន្ន ត្រូវដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណបណ្តោះអាសន្នឱ្យបានមុន ០១ (មួយ) ខែ មុនពេលអាជ្ញាបណ្ណផុតសុពលភាព។

**៨.- ការព្យួរ ឬការដកហូតអាជ្ញាបណ្ណធានារ៉ាប់រងខ្នាតតូចបណ្តោះអាសន្ន**

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានសិទ្ធិព្យួរ ឬដកហូតអាជ្ញាបណ្ណជាបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍ក្នុងករណីដូចខាងក្រោម :

- ក) ផ្តល់ព័ត៌មានមិនត្រឹមត្រូវនៅលើទម្រង់បែបបទស្នើសុំអាជ្ញាបណ្ណបណ្តោះអាសន្ន និង ឯកសារពាក់ព័ន្ធ។
- ខ) អ្នកទទួលអាជ្ញាបណ្ណ មិនបានចាប់ផ្តើមធ្វើសកម្មភាពធានារ៉ាប់រង ក្នុងរយៈពេល ០៦ (ប្រាំមួយ) ខែ បន្ទាប់ពីបានទទួលអាជ្ញាបណ្ណបណ្តោះអាសន្ន។
- គ) អ្នកទទួលអាជ្ញាបណ្ណ បានផ្ទេរ ឬ លក់អាជ្ញាបណ្ណបណ្តោះអាសន្ននោះ ទៅឱ្យអ្នកផ្សេង ទៀតដោយមិនមានការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- ឃ) អ្នកទទួលអាជ្ញាបណ្ណ បានអនុវត្តប្រាសចាកពីគោលដៅដែលកំណត់នៅក្នុងផែនការ អាជីវកម្ម ឬ គម្រោងប្រតិបត្តិការរបស់ខ្លួនដោយគ្មានមូលហេតុបញ្ជាក់ច្បាស់លាស់ លើកលែងតែមានការជូនដំណឹងជាមុនមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- ង) អ្នកទទួលអាជ្ញាបណ្ណ បានប្រព្រឹត្តបទឧក្រិដ្ឋ ឬ ប្រព្រឹត្តអំពើមិនស្របច្បាប់ណាមួយដែល មានការបញ្ជាក់ជាលាយលក្ខណ៍អក្សរពីអាជ្ញាធរមានសមត្ថកិច្ច។
- ច) អ្នកទទួលអាជ្ញាបណ្ណ បានបង្កជំលោះក្នុងន័យបន្តិសំណងចំពោះអ្នកត្រូវបានធានារ៉ាប់រង តាមការវិនិច្ឆ័យរបស់តុលាការ។
- ឆ) អ្នកទទួលអាជ្ញាបណ្ណ ប្រកបអាជីវកម្ម ឬ ប្រតិបត្តិការល្មើស ឬ មិនអនុវត្តតាមច្បាប់ ឬ សារាចរណែនាំនេះ ឬ បទប្បញ្ញត្តិដទៃទៀតស្តីពីការធានារ៉ាប់រង។
- ជ) ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច មិនបានបំពេញតាមលក្ខខណ្ឌតម្រូវផ្នែកហិរញ្ញវត្ថុចំពោះ កាតព្វកិច្ចអនុវត្តកិច្ចសន្យាដល់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬ មិនបានបំពេញនូវកម្រិត សាធារណអប្បបរមា តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- ឈ) ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច បំបែកចេញពីគ្នា ឬ បញ្ចូលគ្នាជាមួយក្រុមហ៊ុនដទៃទៀត ឬ វិលាយ ឬ ផ្លាស់ប្តូរទំរង់អាជីវកម្ម។
- ញ) ករណីក្រុមហ៊ុនក្លាយធនក្នុងការធ្វើអាជីវកម្ម ឬ មានបទល្មើសអាជីវកម្មណាមួយ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់ ហើយនឹងចាត់តាំង អភិបាលបណ្តោះអាសន្នឱ្យទទួលបន្ទុកជំនួស ឬ កាន់កាប់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ដើម្បីធ្វើការទូទាត់បំណុល។

ដ) ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចមិនបានស្នើសុំប្រកាសវិលាយ ដោយគ្មានការអនុញ្ញាតពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

**៩.- ការដោះស្រាយសំណង**

នីតិវិធីនៃការដោះស្រាយសំណង ត្រូវឈរលើមូលដ្ឋានចរចាសំរុះសំរួលដោយសន្តិវិធីទៅតាម កម្រិតទទួលខុសត្រូវដែលបានព្រមព្រៀងគ្នាក្នុងកិច្ចសន្យា។ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ត្រូវទូទាត់ សំណងជូនអ្នកត្រូវបានធានារ៉ាប់រងក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃយ៉ាងយូរ។

**១០.- កាតព្វកិច្ចបង់ចំណូលជូនរដ្ឋ**

ក-ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ត្រូវបង់ថ្លៃអាជ្ញាបណ្ណបណ្តោះអាសន្នចំនួន ៥.០០០.០០០ (ប្រាំលាន) រៀល សំរាប់រយៈពេល ០១ (មួយ) ឆ្នាំ។ ដោយឡែកចំពោះសាខា ត្រូវបង់ថ្លៃវិញ្ញាបនបត្រចំនួន ១.៥០០.០០០ (មួយលានប្រាំសែន) រៀលសំរាប់រយៈពេល ០១ (មួយ) ឆ្នាំ។

ខ-ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ត្រូវបង់ពន្ធអាករផ្សេងៗ ដូចមានចែងស្រាប់នៅក្នុងច្បាប់ និងបទប្បញ្ញត្តិស្តីពីសារពើពន្ធ នៃព្រះរាជាណាចក្រកម្ពុជា។

គ-ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ត្រូវបង់ភាគទាន ០.៥ ភាគរយ (០.៥%) នៃបុព្វលាភដុលជូននាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ដើម្បីជំរុញការអភិវឌ្ឍទីផ្សារធានារ៉ាប់រងខ្នាតតូច។

**១១.- ការបែងចែកភាគលាភ**

ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច មិនត្រូវអនុញ្ញាតឱ្យបែងចែកភាគលាភលើប្រាក់ចំណេញទៅឱ្យម្ចាស់ហ៊ុនបានទេ រហូតទទួលបានអាជ្ញាបណ្ណពេញលេញ។

**១២.- ការធ្វើធានារ៉ាប់រងបន្តរបស់ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច**

ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច អាចធ្វើការធានារ៉ាប់រងបន្ត ទៅក្រុមហ៊ុនធានារ៉ាប់រងបន្តផ្សេងទៀតបាន។

**១៣.- ស្ថិតិ និង របាយការណ៍អាជីវកម្មធានារ៉ាប់រង**

អ្នកទទួលអាជ្ញាបណ្ណ ត្រូវថែរក្សាទុកដាក់យ៉ាងហ្មត់ចត់ នូវឯកសារផ្សេងៗដែលទាក់ទងទៅនឹងការធ្វើអាជីវកម្មធានារ៉ាប់រងខ្នាតតូច។ អ្នកទទួលអាជ្ញាបណ្ណ ត្រូវផ្តល់នូវស្ថិតិ និងរបាយការណ៍អាជីវកម្មធានារ៉ាប់រងខ្នាតតូចប្រចាំខែ ត្រីមាស និងឆមាស មកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យបានមុនថ្ងៃទី ១៥ នៃខែបន្ទាប់ ត្រីមាសប្រតិបត្តិការ និងឆមាសប្រតិបត្តិការ។ ស្ថិតិ និងរបាយការណ៍អាជីវកម្មនេះតាមគំរូដូចភ្ជាប់ក្នុងឧបសម្ព័ន្ធនៃសារាចរណែនាំនេះ។

ស្ថិតិ និងរបាយការណ៍ទាំងនេះ ត្រូវបញ្ជាក់ថាត្រឹមត្រូវ និងឯកភាពដោយនាយកក្រុមហ៊ុន ឬប្រធានសហគមន៍ ឬ អ្នកតំណាងដែលត្រូវបានផ្តល់សិទ្ធិ។

**១៤.- របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ**

នៅក្នុងអំឡុងពេល ០៣ (បី) ខែ គិតចាប់ពីការបិទការិយបរិច្ឆេទនៃឆ្នាំសារពើពន្ធនីមួយៗ អ្នកទទួលអាជ្ញាបណ្ណ ត្រូវផ្តល់របាយការណ៍ហិរញ្ញវត្ថុឆ្នាំមុន ដែលបានធ្វើសវនកម្មដោយសវនករប្រតិស្រុតិណាមួយ ដែលទទួលបានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

**១៥.- ការផ្សព្វផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ**

ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ត្រូវផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ រួមមាន តារាងតុល្យការ និងរបាយការណ៍លទ្ធផល ដែលបានធ្វើសវនកម្មដោយសវនករប្រតិស្រុតិ។ របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនេះ ត្រូវផ្សព្វផ្សាយជារៀងរាល់ឆ្នាំ ឱ្យបានមុនថ្ងៃទី ៣០ ខែ មិថុនា នៃឆ្នាំប្រតិទិននីមួយៗ។

**១៦.- សវនកម្ម**

ក-ក្រសួងមានសិទ្ធិចាត់តាំងមន្ត្រីជំនាញ ឱ្យចុះត្រួតពិនិត្យដល់ទីកន្លែងលើរាល់ឯកសារដែលពាក់ព័ន្ធនឹងការបំពេញកាតព្វកិច្ច និងអាជីវកម្មធានារ៉ាប់រងខ្នាតតូច និងប្រតិបត្តិការធានារ៉ាប់រងសុខភាពសហគមន៍។

ខ-រយៈពេល ០៧ (ប្រាំពីរ) ថ្ងៃ ក្រោយពីការជូនដំណឹងជាលាយលក្ខណ៍អក្សរ ឬ ក្នុងករណីចាំបាច់ មន្ត្រីជំនាញមានសិទ្ធិចុះធ្វើការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ និងឯកសារផ្សេងទៀតដែលពាក់ព័ន្ធនឹងប្រតិបត្តិការធានារ៉ាប់រងខ្នាតតូច។ អ្នកទទួលអាជ្ញាបណ្ណ ត្រូវសហការ និងបង្កលក្ខណៈងាយស្រួលដល់មន្ត្រីរបស់ក្រសួង ដើម្បីធ្វើការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ និងឯកសារផ្សេងៗទៀត។ ក្នុងករណីពុំមានរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ក្រសួងមានសិទ្ធិជួលអ្នកឯកទេសផ្នែកគណនេយ្យ ដើម្បីចូលរួមក្នុងកិច្ចប្រតិបត្តិការត្រួតពិនិត្យ និងមានសិទ្ធិថតចម្លងនូវឯកសារផ្សេងៗ តាមតម្រូវការក្នុងការត្រួតពិនិត្យ។ ចំពោះរាល់ការចំណាយលើអ្នកឯកទេសផ្នែកគណនេយ្យនេះ អ្នកទទួលអាជ្ញាបណ្ណជាអ្នកទទួលបន្ទុក។

**១៧.- ការជម្រះបញ្ជី**

ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ឬប្រតិបត្តិការធានារ៉ាប់រងសុខភាពសហគមន៍ត្រូវបានជម្រះបញ្ជី៖

- ក្រោយពីធ្វើការរំលាយក្រុមហ៊ុន ឬគម្រោង ដោយមានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រោមការសម្រេចចិត្តរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយផ្អែកលើអសាធិភាព និងការដកហូតអាជ្ញាបណ្ណ។

លើកលែងតែក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ឬប្រតិបត្តិការធានារ៉ាប់រងសុខភាពសហគមន៍ រួមបញ្ចូល ជាមួយក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ឬប្រតិបត្តិការធានារ៉ាប់រងសុខភាពសហគមន៍ ឬក្រុមហ៊ុនធានារ៉ាប់រងណាមួយផ្សេងទៀតដែលមានអាជ្ញាបណ្ណ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាត់អ្នកជម្រះបញ្ជីដើម្បីដំណើរការរំលាយក្រុមហ៊ុន។

**១៨.- ការផ្សះផ្សាវិវាទ**

ចំពោះគ្រប់វិវាទដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រងខ្នាតតូច ភាគីវិវាទអាចនាំយកវិវាទទៅជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការផ្សះផ្សា មុននឹងប្តឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ច លើកលែងតែរឿងព្រហ្មទណ្ឌ។

**១៩.- ពិន័យអន្តរការណ៍**

ក- បុគ្គលណាដែលធ្វើប្រតិបត្តិការលើសកម្មភាពធានារ៉ាប់រងខ្នាតតូច ដោយគ្មានអាជ្ញាបណ្ណធានារ៉ាប់រងខ្នាតតូចបណ្តោះអាសន្ន ត្រូវពិន័យជាប្រាក់ចំនួន ៥០.០០០.០០០ (ហាសិបលាន) រៀល និងត្រូវទទួលទោសតាមច្បាប់ជាធរមាន។

ខ- អ្នកទទួលអាជ្ញាបណ្ណបណ្តោះអាសន្នត្រូវបង់ចំណូលដូចមានចែងក្នុងចំណុចទី ១០ (គ) ខាងលើ ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានមុនថ្ងៃទី ១៥ នៃខែបន្ទាប់។ ក្នុងករណី បង់ក្រោយកាលកំណត់នឹងត្រូវទទួលការដាក់ពិន័យដូចខាងក្រោម៖

- យឺតយ៉ាវ ០១ ថ្ងៃ ដល់ ០៥ ថ្ងៃ ត្រូវពិន័យចំនួន ៥០.០០០ (ប្រាំម៉ឺន) រៀល
- យឺតយ៉ាវ ០៦ ថ្ងៃ ដល់ ១០ ថ្ងៃ ត្រូវពិន័យ ៣០០.០០០ (សាមសិបម៉ឺន) រៀល
- យឺតយ៉ាវ ១១ ថ្ងៃ ដល់ ១៥ ថ្ងៃ ត្រូវពិន័យ ៧០០.០០០ (ចិតសិបម៉ឺន) រៀល
- យឺតយ៉ាវលើសពី ១៥ ថ្ងៃ ត្រូវទទួលការពិន័យ ១០ លានរៀល និងទទួលការព្រមាន ជាលាយលក្ខណ៍អក្សរ ព្រមទាំងផ្សព្វផ្សាយការព្រមាននោះជាសាធារណៈ។

គ- អ្នកទទួលអាជ្ញាបណ្ណល្មើសនឹងចំនុច ៧ ត្រូវរងការដាក់ពិន័យ ១០ លានរៀល។

ឃ- រូបវន្តបុគ្គល ឬ នីតិបុគ្គល ដែលប្រព្រឹត្តល្មើសទៅនឹងបទប្បញ្ញត្តិណាមួយនៃសភាចរណែនាំ នេះ ដែលមិនមានកំណត់ក្នុងកថាខណ្ឌ ក,ខ និងគ នៃចំណុចទី ១៩ នេះ នឹងត្រូវពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល និងត្រូវរងនឹងវិធានការ ចាំបាច់ស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីការធានារ៉ាប់រង។

**២០.- សុពលភាពនៃសភាចរណែនាំ**

ទទួលបានសភាចរណែនាំនេះ នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានរតនាគារជាតិ នាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច និង ប្រតិបត្តិការធានារ៉ាប់រងសុខភាពសហគមន៍ ដែលកំពុងធ្វើអាជីវកម្មធានារ៉ាប់រងខ្នាតតូចនៅក្នុងព្រះរាជា ណាចក្រកម្ពុជា ត្រូវអនុវត្តតាមខ្លឹមសារនៃសភាចរណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។

សភាចរណែនាំនេះ មានសុពលភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ

រាជធានីភ្នំពេញ, ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១១

**កន្លែងទទួល៖**

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
- នាយករដ្ឋមន្ត្រី
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ឯកសារ-កាលប្បវត្តិ



អគ្គនាយកដ្ឋានពន្ធដារ  
អគ្គនាយកដ្ឋានរតនាគារជាតិ និង ហិរញ្ញវត្ថុ  
ភាគី ឈរ